

ការធានារ៉ាប់រងសុខភាពដែល ទើបតែមានតម្លៃកាន់តែសមរម្យ

សន្សំលុយទៅលើថ្លៃថែទាំសុខភាពរបស់អ្នកនៅលើគេហទំព័រ CoverME.gov - គឺទីផ្សារ
ធានារ៉ាប់រងសុខភាពថ្មីរបស់រដ្ឋ Maine ដែលបង្កើតឡើងដោយរដ្ឋ Maine សម្រាប់រដ្ឋ
Maine។

ការបើកចុះឈ្មោះសម្រាប់ការរ៉ាប់រងសុខភាពឆ្នាំ 2022 គឺមកដល់ហើយ និងកាន់តែប្រសើរជាងពេលណាៗ
ទាំងអស់។ ពេលវេលាដើម្បីចុះឈ្មោះគឺចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ដល់ថ្ងៃទី 15 ខែមករា ឆ្នាំ 2022។ ឆ្នាំនេះ ជំនួយ
ហិរញ្ញវត្ថុដែលកើនឡើងគឺមានដើម្បីធ្វើឲ្យការរ៉ាប់រងកាន់តែមានតម្លៃសមរម្យ - សម្រាប់មនុស្សរាល់គ្នា - ជាង
ឆ្នាំមុនមក។ ពលរដ្ឋរដ្ឋ Maine ច្រើនជាង 80% ដែលទិញការធានារ៉ាប់រងនៅលើគេហទំព័រ CoverME.
gov មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយបុព្វលាភប្រចាំខែរបស់ពួកគេ។ បើ
ទោះបីជាអ្នកមិនមានសិទ្ធិទទួលបានពីមុនមកក៏ដោយ ក៏ដល់ពេលវេលាក្នុងការពិនិត្យមើលម្តងទៀតហើយ។

នៅលើគេហទំព័រ CoverME.gov អ្នកអាចប្រៀបធៀបជម្រើសនៃគម្រោង ដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុ និងទទួល
បានជំនួយក្នុងការចុះឈ្មោះនៅក្នុងគម្រោងដែលត្រូវនឹងតម្រូវការ និងថវិការបស់អ្នក។

អ្នកអាចរកឃើញគម្រោងសុខភាពដែលមាន

- + បុព្វលាភប្រចាំខែទាបស្មើនឹងប៉ុន្មានដុល្លារប៉ុណ្ណោះក្នុងមួយខែ
- + ថ្លៃចំណាយចេញពីហោប៉ៅផ្ទាល់ខ្លួនទាប
- + ការរ៉ាប់រងដែលមានគុណភាព គ្រប់ជ្រុងជ្រោយ ដែលនឹងការពារ អ្នកប្រសិនបើអ្នកមានគ្រោះថ្នាក់ ឬជំងឺធ្ងន់ៗ
- + ការរ៉ាប់រងដែលមិនអាចធ្វើឲ្យអ្នកបែរមុខចេញ ឬគិតថ្លៃពីអ្នកកាន់តែច្រើនសម្រាប់អាការដែលមានស្រាប់ឡើយ

ចុះឈ្មោះនៅថ្ងៃនេះនៅលើគេហទំព័រ **CoverME.gov!**
ការចុះឈ្មោះសម្រាប់ការរ៉ាប់រងឆ្នាំ 2022 គឺបើកហើយឥឡូវនេះ។

ទទួលបានជំនួយឥតគិតថ្លៃមកពីអ្នកជំនាញខាងចុះឈ្មោះក្នុងមូលដ្ឋានដើម្បីដាក់ពាក្យសុំ។

ការធានារ៉ាប់រងសុខភាពដែល ទើបតែមានតម្លៃកាន់តែសមរម្យ

សន្សំលុយទៅលើថ្លៃថែទាំសុខភាពរបស់អ្នកនៅលើគេហទំព័រ CoverME.gov - គឺទីផ្សារធានារ៉ាប់រងសុខភាពថ្មីរបស់រដ្ឋ Maine ដែលបង្កើតឡើងដោយរដ្ឋ Maine សម្រាប់រដ្ឋ Maine។

ការបើកចុះឈ្មោះសម្រាប់ការរ៉ាប់រងសុខភាពឆ្នាំ 2022 គឺមកដល់ហើយ និងកាន់តែប្រសើរជាងពេលណាៗទាំងអស់។ ពេលវេលាដើម្បីចុះឈ្មោះគឺចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ដល់ថ្ងៃទី 15 ខែមករា ឆ្នាំ 2022។ ឆ្នាំនេះ ជំនួយហិរញ្ញវត្ថុដែលកើនឡើងគឺមានដើម្បីធ្វើឲ្យការរ៉ាប់រងកាន់តែមានតម្លៃសមរម្យ - សម្រាប់មនុស្សរាល់គ្នា - ជាងឆ្នាំមុនពីមុនមក។ ពលរដ្ឋរដ្ឋ Maine ច្រើនជាង 80% ដែលទិញការធានារ៉ាប់រងនៅលើគេហទំព័រ CoverME.gov មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនួយហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយបុព្វលាភប្រចាំខែរបស់ពួកគេ។ បើទោះបីជាអ្នកមិនមានសិទ្ធិទទួលបានពីមុនមកក៏ដោយ ក៏ដល់ពេលវេលាក្នុងការពិនិត្យមើលម្តងទៀតហើយ។

នៅលើគេហទំព័រ CoverME.gov អ្នកអាចប្រៀបធៀបជម្រើសនៃគម្រោង ដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុ និងទទួលបានជំនួយក្នុងការចុះឈ្មោះនៅក្នុងគម្រោងដែលត្រូវនឹងតម្រូវការ និងថវិការបស់អ្នក។

អ្នកអាចរកឃើញគម្រោងសុខភាពដែលមាន

- + បុព្វលាភប្រចាំខែទាបស្មើនឹងប៉ុន្មានដុល្លារប៉ុណ្ណោះក្នុងមួយខែ
- + ថ្លៃចំណាយចេញពីហោរាប្រាំបីដល់ខ្លះទាប
- + ការរ៉ាប់រងដែលមានគុណភាព គ្រប់ជ្រុងជ្រោយ ដែលនឹងការពារ អ្នកប្រសិនបើអ្នកមានគ្រោះថ្នាក់ ឬជំងឺធ្ងន់ៗ
- + ការរ៉ាប់រងដែលមិនអាចធ្វើឲ្យអ្នកបែរមុខចេញ ឬគិតថ្លៃពីអ្នកកាន់តែច្រើនសម្រាប់អាការដែលមានស្រាប់ឡើយ

ចុះឈ្មោះនៅថ្ងៃនេះនៅលើគេហទំព័រ **CoverME.gov!**

ទទួលបានជំនួយឥតគិតថ្លៃមកពីអ្នកជំនាញខាងចុះឈ្មោះក្នុងមូលដ្ឋានដើម្បីដាក់ពាក្យសុំ។

របៀបចុះឈ្មោះនៅក្នុងគម្រោងធានារ៉ាប់រងសុខភាព

តាមរយៈគេហទំព័រ COVERME.GOV



1 របៀបធៀបគម្រោង និងទទួលបានការប៉ាន់ស្មានតម្លៃ

CoverME.gov ផ្តល់ជូននូវឧបករណ៍ទិញ និងរបៀបធៀបដែលអនុញ្ញាតឱ្យអ្នកទទួលបានយ៉ាងហោចណាស់ការប៉ាន់ស្មាននៃជំនួយហិរញ្ញវត្ថុដែលអ្នកអាចនឹងមានលក្ខណៈសម្បត្តិទទួលបាន និងឃើញជម្រើសនៃការរ៉ាប់រងនិងតម្លៃខុសៗគ្នាសម្រាប់គម្រោងធានារ៉ាប់រងសុខភាពដែលត្រូវបានផ្តល់ជូនតាមរយៈទីផ្សារ។

2 ត្រៀមរួចរាល់

នៅពេលអ្នកគិតថាអ្នករួចរាល់ដើម្បីចាប់ផ្តើមហើយ សូមប្រមូលឯកសារទាំងនេះដើម្បីជួយធ្វើឱ្យដំណើរការដាក់ពាក្យសុំកាន់តែងាយស្រួលឡើង។

ព័ត៌មានមូលដ្ឋាន
ឈ្មោះ និងថ្ងៃខែឆ្នាំកំណើតសម្រាប់មនុស្សម្នាក់ៗនៅក្នុងក្រុមគ្រួសាររបស់អ្នក

អាសយដ្ឋានផ្ទះសំបុត្ររបស់អ្នក
ប្រសិនបើមានអាសយដ្ឋាននៅក្នុងក្រុមគ្រួសាររបស់អ្នក (មនុស្សដែលអ្នកបានរួមបញ្ចូលនៅលើទម្រង់បែបបទប្រកាសពន្ធ) មានអាសយដ្ឋានផ្ទះផ្សេងគ្នា ហើយអ្នកនឹងត្រូវតែប្រាកដថាបន្ថែមវាផងដែរ។

លេខរបបសន្តិសុខសង្គម
(ប្រសិនបើមាន)
បញ្ចូលលេខរបបសន្តិសុខសង្គមរបស់មនុស្សម្នាក់ៗ។ ប្រសិនបើអ្នកទុកវាចោលឱ្យទទេ អ្នកអាចនឹងត្រូវបានស្នើសុំឱ្យផ្តល់នៅពេលក្រោយ ប្រសិនបើមាន។

ព័ត៌មានឯកសារអន្តោប្រវេសន៍
(ប្រសិនបើមាន)
តើមាននរណាម្នាក់នៅលើពាក្យសុំរបស់អ្នកជាជនអន្តោប្រវេសន៍ស្របច្បាប់ដែរទេ? ប្រសិនបើមែន អ្នកនឹងត្រូវបានស្នើសុំឱ្យផ្តល់ព័ត៌មានពីឯកសារអន្តោប្រវេសន៍របស់អ្នក។

ព័ត៌មានប្រាក់ចំណូល
អ្នកនឹងត្រូវតែបញ្ចូលប្រាក់ចំណូលប៉ាន់ស្មានឆ្នាំ 2022 របស់អ្នកសម្រាប់អ្នករាល់គ្នានៅក្នុងក្រុមគ្រួសាររបស់អ្នក រួមមានការកាត់កងជាស្តង់ដារចេញពីទម្រង់បែបបទប្រកាសពន្ធប្រចាំឆ្នាំរបស់អ្នកផងដែរ។

ព័ត៌មានអំពីការដាក់ឯកសារពន្ធ
ប្រសិនបើអ្នកដាក់ឯកសារពន្ធចំណូលសហព័ន្ធ អ្នកអាចនឹងត្រូវបានស្នើសុំស្ថានភាពនៃការដាក់ឯកសារពន្ធរបស់អ្នកនិងនរណាដែលអ្នកបានអះអាងថាជាជនក្នុងបន្ទុកនៅលើឯកសារពន្ធរបស់អ្នក។

*កំណត់សម្គាល់៖ ប្រសិនបើអ្នកកំពុងមានផែនការទទួលបានជំនួយហិរញ្ញវត្ថុមកពីគេហទំព័រ CoverME.gov អ្នកត្រូវបានតម្រូវឱ្យលែងតម្រូវពន្ធរបស់អ្នករាល់ឆ្នាំ។

3 ដាក់ពាក្យសុំការធានារ៉ាប់រង

ពេលអ្នកបានប្រមូលព័ត៌មានដែលអ្នកត្រូវការដើម្បីដាក់ពាក្យសុំហើយ អ្នកអាចបង្កើតគណនី និងបំពេញពាក្យសុំរបស់អ្នកបាន។ ប្រសិនបើអ្នកមានគណនីរួចហើយនៅលើគេហទំព័រ Healthcare.gov សូមប្រាកដថាអ្នកប្រើប្រាស់ព័ត៌មានម្ចាស់គណនីចម្បងដែលនៅពេលអ្នកបង្កើតគណនីរបស់អ្នកនៅលើគេហទំព័រ CoverME.gov ដើម្បីធានាថាគណនីរបស់អ្នកត្រូវបានផ្គូផ្គងនឹងព័ត៌មានពាក្យសុំដែលមានស្រាប់របស់អ្នក។

4 ទិញគម្រោង

ជ្រើសយកពាក្យ "ទិញគម្រោង" ដើម្បីពិនិត្យមើលឡើងវិញនូវគម្រោងនិងជ្រើសយកគម្រោងមួយដែលស័ក្តិសមបំផុតសម្រាប់អ្នក និងថវិការបស់អ្នក។

5 បង់ប្រាក់បុព្វលាភខែដំបូងរបស់អ្នក

ដើម្បីឱ្យការធានារ៉ាប់រងចាប់ផ្តើមអ្នកត្រូវតែបង់បុព្វលាភខែដំបូងរបស់អ្នកទៅឱ្យក្រុមហ៊ុនធានារ៉ាប់រងសុខភាពរបស់អ្នកនៅមុនកាលបរិច្ឆេទមានប្រសិទ្ធភាពរបស់គោលនយោបាយ (ឧ. ថ្ងៃទី 1 ខែមករា ឆ្នាំ 2022)។ គេហទំព័រ CoverME.gov អនុញ្ញាតឱ្យអតិថិជនបង់បុព្វលាភខែដំបូងរបស់ពួកគេលើបណ្តាញអ៊ីនធឺណិតតាមរយៈមុខងារ "បង់ប្រាក់ឥឡូវនេះ"។

6 អ្នកត្រូវបានរ៉ាប់រងហើយ!

ពេលអ្នកបំពេញជំហានទាំងអស់ខាងលើហើយ អ្នកនឹងបានចុះឈ្មោះដោយជោគជ័យនៅក្នុងគម្រោងធានារ៉ាប់រងសុខភាពគ្រប់ជ្រុងជ្រោយតាមរយៈគេហទំព័រ CoverME.gov។ អ្នកនឹងអាចចាប់ផ្តើមប្រើប្រាស់ការធានារ៉ាប់រងរបស់អ្នកដើម្បីស្វែងរកការថែទាំដែលអ្នកត្រូវការ និងមានការស្ងប់ចិត្តថាអ្នកត្រូវបានរ៉ាប់រងហើយ!

COVERME.GOV និងប្រជាជនរដ្ឋ MAINE ថ្មី



សន្សំចៃលុយលើថ្លៃចំណាយថែទាំសុខភាពរបស់អ្នកនៅ CoverME.gov – ដែលជាទីផ្សារធានារ៉ាប់រងសុខភាពថ្មីរបស់រដ្ឋ Maine ដែលត្រូវបានបង្កើតដោយរដ្ឋ Maine សម្រាប់រដ្ឋ Maine។

ការបើកចុះឈ្មោះសម្រាប់ការធានារ៉ាប់រងសុខភាពឆ្នាំ 2022 គឺនៅទីនេះ ហើយកាន់តែប្រសើរជាងធ្លាប់មានកន្លងមក។ ពេលវេលាក្នុងការចុះឈ្មោះគឺចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2022 ដល់ថ្ងៃទី 15 ខែមករា ឆ្នាំ 2023។ ឆ្នាំនេះ ជំនួយហិរញ្ញវត្ថុដែលត្រូវបានបង្កើនឲ្យច្រើន គឺមានដើម្បីធ្វើឲ្យការធានារ៉ាប់រងកាន់តែអាចមានលទ្ធភាពបង់ថ្លៃបាន - សម្រាប់មនុស្សកាន់តែច្រើន - ជាងធ្លាប់មានពីមុនមក។

នៅ CoverME.gov អ្នកអាចប្រៀបធៀបជម្រើសគម្រោង ដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុ និងទទួលបានជំនួយក្នុងការចុះឈ្មោះនៅក្នុងគម្រោងដែលសមនឹងតម្រូវការ និងថវិការបស់អ្នក។

ជំនួយនៅក្នុងមូលដ្ឋាន ដោយឥតគិតថ្លៃគឺមានជាច្រើនភាសាដើម្បីដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុដើម្បីបង់ថ្លៃសម្រាប់ការធានារ៉ាប់រងសុខភាព។ សូមហៅទូរសព្ទទៅកាន់៖ (៨៦៦) ៦៣៦-០៣៥៥ TTY ៧១១។ សម្រាប់ភាសាក្រៅពីអង់គ្លេស សូមជ្រើសរើសជម្រើស

លេខ ៤។ស្ថានភាពអន្តោប្រវេសន៍ និង COVERME.GOV

- + ការដាក់ពាក្យសុំនឹងមិនមានផលប៉ះពាល់ដល់ស្ថានភាពអន្តោប្រវេសន៍របស់អ្នក ឬរបស់ក្រុមគ្រួសាររបស់អ្នកទេ។
- + អតិថិជនមិនចាំបាច់ត្រូវតែជាពលរដ្ឋអាមេរិក ឬជាជនជាតិអាមេរិក ដើម្បីអាចចុះឈ្មោះបាននៅក្នុងគម្រោងសុខភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QHP) តាមរយៈទីផ្សារនោះទេ។ ជនអន្តោប្រវេសន៍ដែលមានវត្តមានដោយស្របច្បាប់ ហើយបំពេញបានគ្រប់ទៅតាមលក្ខខណ្ឌតម្រូវនៃភាពមានសិទ្ធិទទួលបានជាមូលដ្ឋានដទៃទៀតអាចមានសិទ្ធិទទួលបានការរ៉ាប់រងតាមរយៈទីផ្សារ។
- + អ្នកដាក់ពាក្យសុំទាំងនេះក៏អាចនឹងមានសិទ្ធិទទួលបានផងដែរសម្រាប់ជំនួយហិរញ្ញវត្ថុតាមរយៈទីផ្សារ អាស្រ័យលើលក្ខណៈវិនិច្ឆ័យនៃភាពមានសិទ្ធិទទួលបានបន្ថែមទៀតមួយចំនួន រួមមានប្រាក់ចំណូលក្រុមគ្រួសារ និងទំហំគ្រួសារ។
- + ការចុះជាឯកសារនៃភាពជាពលរដ្ឋ ឬស្ថានភាពអន្តោប្រវេសន៍គឺចាំបាច់តែសម្រាប់មនុស្សដែលដាក់ពាក្យសុំការធានារ៉ាប់រងប៉ុណ្ណោះ មិនមែនសម្រាប់សមាជិកដទៃទៀតនៃក្រុមគ្រួសារទេ។
- + ព័ត៌មានដែលអតិថិជនផ្តល់ឲ្យនឹងមិនត្រូវបានប្រើដោយទីភ្នាក់ងាររដ្ឋាភិបាល ដើម្បីពង្រឹងការអនុវត្តច្បាប់ ឬគោលនយោបាយអន្តោប្រវេសន៍នោះទេ។



coverME.gov



AFFORDABLE HEALTH
COVERAGE FOR MAINE

ទិដ្ឋភាពធានារ៉ាប់រង

សុខភាពថ្លៃបស់រដ្ឋ

MAINE គឺប្រើក៏ប្រើយ!



coverME.gov

AFFORDABLE HEALTH
COVERAGE FOR MAINE

មើលថា តើអ្នកអាច
សន្សំបានប៉ុន្មាន
នៅលើការធានា
រ៉ាប់រងនេះ។

coverME.gov

AFFORDABLE HEALTH
COVERAGE FOR MAINE

ការធានារ៉ាប់រងសុខភាពដែល
មានតម្លៃសមរម្យ
សម្រាប់រដ្ឋ MAINE ដោយរដ្ឋ MAINE។

A woman with dark hair in a ponytail, wearing a red and white striped long-sleeved shirt, is sitting at a desk. She is holding a baby in her arms. The baby is looking at a laptop screen. The woman is also looking at the laptop screen. The background is a blue wall with some abstract patterns.

coverME.gov

AFFORDABLE HEALTH
COVERAGE FOR MAINE

ប្រៀបធៀបគម្រោងសុខ
ភាពដែលមានតម្លៃទាប
នៅលើគេហទំព័រ
CoverME.gov ។

coverME.gov

AFFORDABLE HEALTH
COVERAGE FOR MAINE

រកគម្រោងសុខភាព ដែលមានតម្លៃទាប របស់អ្នក។

ចុះឈ្មោះនៅត្រឹមថ្ងៃទី 15
ធ្នូ សម្រាប់ការធានារ៉ាប់រងដែល
ចាប់ផ្តើមនៅថ្ងៃទី 1 ខែមករា។

